

សណ្ឋាគារ ប៉ាន់ស្កីសុខា



សណ្ឋាគារ ឡឺ បុកគោ ជាឡើយ
ឧស្សាហកម្មនិងសេវាកម្ម
ការលក់សម្ភារៈកសិកម្មនៅ
ភ្នំបូកគោ

មិនចង់ចាប់អារម្មណ៍

A' 1-6 សណ្ឋាគារ ប៉ាន់ស្កីសុខា

សណ្ឋាគារ ប៉ាន់ស្កីសុខា ត្រូវបានបើកដំណើរ
ការនៅក្នុងឆ្នាំ២០១២។



1 កាស៊ីណូ
ផ្តល់ជូនកម្មវិធីកម្សាន្តប្រកួតប្រជែងជាមួយ និង
លេងកម្សាន្តជាច្រើនរួមមាន បាញ់កាត
(Baccarat) និងរ៉ូលរឡែត (Roulette)។



2 អាជីវកម្មផ្ទះចំប៉ាកហ្វេ
3 អាជីវកម្មផ្ទះឡើងទៅក្រោល
4 អាជីវកម្មផ្ទះស្តាយបារ
5 ក្លឹបកុមារ
6 អាជីវកម្មផ្ទះដ៏ទូទៅ



7 ចំការតែ
ចំការតែមួយនេះមានអាយុកាលជិតមួយសតវត្សមកហើយ ភ្ញៀវ
ទេសចរអាចមកកម្សាន្តនៅទីកន្លែងដ៏ស្រស់ត្រកាលមួយនេះដែល
មានអមជាមួយទេសភាពព្រៃភ្នំ និងត្បូងស្រះជាតិគេនៅទីនោះ។

8 វិមានអ្នកតាភ្នំ
គឺជាព្រះវិហារ សម្រាប់ប្រជាជនដែលមានជំនឿលើ
សាសនាចិនដើម្បីបួងសួងសុំសេចក្តីសុខខណៈ
ពេលមកកម្សាន្តនៅសណ្ឋាគារ ប៉ាន់ស្កីសុខា

9 ព្រះវិហារភោគល្អិតបាត់
ព្រះវិហារភោគល្អិតបាត់ត្រូវបានសាងសង់ក្នុងសម័យអាណានិគមបារាំង នៅដើមឆ្នាំ 1920។ ភ្នំចំកុរ្យុរចនាសម្ព័ន្ធនៃវិហារចំណាស់មួយនេះ
នៅក្បែរទម្រង់ដើមជូនភ្ញៀវទេសចរទស្សនា។ ទីនេះជាកន្លែង
ដែលអាចឆ្លើយតប ទេសភាពស្អាតបំផុតនៅពេលថ្ងៃរៀបលំដាប់
លើសពីនេះទៅទៀតគឺជាកន្លែង ដ៏មានប្រជាប្រិយភាពសម្រាប់
គូស្នេហ៍ចរកម្សាន្តរៀបអាពាហ៍ពិពាហ៍ផងដែរ។

10 HERITAGE VILLA
កាលពីមុនសំណង់អគារមួយនេះ គឺជាអគារ
សាលាក្រុងបុរាណ និង ធ្លាប់ជាព្រះរាជវាំងណា
ព្រះបាទស៊ីសុវត្ថិមុនីវង្សដែលថ្វីប្បន្តក្រុមហ៊ុន
បានរៀបចំជាHeritage Villa។

11 ដំណាក់ព្រះបាទមុនីវង្ស បូជនីយដ្ឋាន
គឺជាអគារមួយក្នុងចំណោមសំណង់អគារសម័យអាណានិគមបារាំងនៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសាងសង់ឡើងនៅក្រោយបោះបង់ដែលអាចឆ្លើយតប
សម្រស់ព្រៃភ្នំពណ៌បៃតង និងព្រះអាទិត្យរះរៀងរាល់ព្រឹក ថ្ងៃរះឡើង។ ទីនេះជាដំណាក់
ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្ត គេចពីអាកាសធាតុក្ដៅនៅពេលនោះផងដែរ។

12 ការិយាល័យប្រៃសណីយ៍
គឺជាសំណង់ដែលបន្តរូបរាងសម័យអាណានិគមបារាំង។ នៅទីកន្លែងនេះ ភ្ញៀវអាចទស្សនាសំណង់បែបបាក់រាងដ៏
ចំណាស់មួយនេះនិងចរកម្សាន្តជាមួយភ្ញៀវផងដែរ។

13 ការបោះបង់
ភ្ញៀវអាចទទួលយកបទពិសោធន៍នៃការបោះបង់នៅ
លើភ្នំបុកគោជាមួយគ្រួសារ ឬ មិត្តភក្តិដើម្បី
បង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។



14 ភ្នំនិក និង បឹង
នៅទីនេះមានភ្នំនិកថែទាំទស្សនាបម្រើ
សេវាកម្មដល់ភ្ញៀវទេសចរ និងបុគ្គលិក
របស់សណ្ឋាគារដែលស្ថិតនៅជិតបឹងធំជា
តិចស្រស់ស្អាតមួយ។

15 អាងស្តុកទឹកថ្មី
គឺជាកន្លែងស្តុកទឹកដើម្បីបំពេញតម្រូវ
ការប្រើប្រាស់នៅលើភ្នំ។



11 សណ្ឋាគារ ឡឺ បុកគោ ជាឡើយ
(សណ្ឋាគារបាត់)

សណ្ឋាគារ ឡឺ បុកគោ ជាឡើយ
សាងសង់ដោយជនជាតិបារាំងនិងបាន
បើកសម្ពោធក្នុងឆ្នាំ១៩២៥។ សំណង់
អគារប្រវត្តិសាស្ត្រមួយនេះ ធ្លាប់ជា
សណ្ឋាគារដ៏ធំស្តីមើលស្នូលនិងស្រស់ស្អាត
មួយនាសម័យអាណានិគមនិយមបារាំង
និងសម័យសង្គមរាស្ត្រនិយមដែល
ស្ទើរតែបានប្រើប្រាស់រហូតដល់
ឆ្នាំ១៩៧២។ សណ្ឋាគារ ឡឺ បុកគោ
ជាឡើយ ត្រូវបានបើកដំណើរការឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០១៨ ដោយក្រុមហ៊ុនសុខា អូតែល សម្រាប់ស្ថាប័ន
ភ្ញៀវដោយមានជាប់ បន្ទប់ និងកោដិដើមដ្ឋាន ចំនួន២។



អាជីវកម្មផ្ទះ និង បារ 088 33 555 19
ព័ត៌មានទូទៅ 033 683 8888
អ៊ីម៉ែល reservationskp@sokhahotels.com
សម្រាប់ព័ត៌មានដំណើរកម្សាន្ត 097 729 6666
អ៊ីម៉ែល reckp@sokhahotels.com
ផ្នែកលក់ 088 33 55 535
អ៊ីម៉ែល asm2kp@sokhahotels.com
គេហទំព័រ www.sokhahotels.com

B ទេសភាពនៅតាមដងទន្លេ

សូមស្វាគមន៍មកកាន់សណ្ឋាគារ ប៉ាន់ស្កីសុខា
ឧស្សាហកម្មនិងសេវាកម្ម និងប្រចក្តិសាស្ត្រ

មិនចង់ចាប់អារម្មណ៍


1 ស្ថានីយប្រេងឥន្ធនៈ ស្ថិតិមុត
ជាកន្លែងផ្តល់សេវាកម្មបាញ់ប្រេង
ឥន្ធនៈដូចជា Clean92, Superior97
និង Super Diesel។ ទីនេះមាន
មិនីម៉ាត (Mini Mart) និងបន្ទប់ទឹក
សម្រាប់ភ្ញៀវ។




2 ខ្សោងទ្វារចូលទៅកាន់សណ្ឋាគារ
ប៉ាន់ស្កីសុខា
ជាច្រកចូលទៅកាន់សណ្ឋាគារ
ប៉ាន់ស្កីសុខា អមដោយ សួនផ្កា
ដ៏ស្រស់ស្អាតនៅសងខាងដែល
ភ្ញៀវជាច្រើនតែងលេបចរកម្សាន្ត
ជាអនុស្សាវរីយ៍។



3 កន្លែងទស្សនាទេសភាពនៃ
ខេត្តកំពត
ភ្ញៀវអាចមើលឃើញសត្វស្លាបនៅ
ពេលដែលពួកគេកំពុងតែធ្វើដំណើរ
នៅតំបន់នេះ។




4 ផ្លូវមួយក្ស
ផ្លូវជាមួយមនុស្សមួយចំនួន
មនុស្ស ហើយត្រូវបានគេដាក់
ឈ្មោះឲ្យថា ផ្លូវមួយក្ស ឬ ម្នាក់ថែ
ក្បាលព្រៃ។ ផ្លូវមួយក្សនេះគឺជាទី
កន្លែងដែលអ្នកធ្វើដំណើរនានាគោរព
និងបំបៅស្រស់ស្អាត។




5 តំបន់សត្វស្លាប
ភ្ញៀវអាចមើលឃើញសត្វស្លាបនៅ
ពេលដែលពួកគេកំពុងតែធ្វើដំណើរ
នៅតំបន់នេះ។




6 តំបន់សត្វកេងកង
ភ្ញៀវអាចមើលឃើញសត្វកេងកង
ដែលភាគច្រើនតែងតែបោះហើរ
នៅតំបន់នេះ។



7 ដំណាក់ស្នាក់នៅ
ដំណាក់ស្នាក់នៅគឺជាអគារដែល
សម្រាប់ស្នាក់នៅក្នុងពេលដែល
ស្រូវត្រូវបានសាងសង់ឡើងពីមុន
និងមានប្រជាជនមកទីនោះ។ នៅទីនេះ
ភ្ញៀវអាចមើលឃើញពីទេសភាពដ៏ស្រស់
ស្អាតគួរឲ្យរំភើបនៅខាងក្រោយដំ
ណាក់ហើយទីនេះក៏ជាទីកន្លែងសម្រាប់
ឆ្កែមួយចំនួនទេសភាពថ្ងៃរៀបលំដាប់ស្រស់
ស្អាតផងដែរ។ (សូមចូលមកទីនោះ
អគារស្នាក់នៅនេះ។)



8 រូបសំណាកលោកហាយវ៉ៅ
រូបសំណាកលោកហាយវ៉ៅស្ថិតនៅ
លើភ្នំបុកគោ គឺជាបុរសដ៏មានឥទ្ធិពល
និងត្រូវបានសាងសង់ ក្នុងឆ្នាំ 2010
មាន កំពស់ 29 ម៉ែត្រ។ លោកហាយវ៉ៅ
ត្រូវបានគេមានជាដ៏គ្រឿងជាម្ចាស់
មើលថែក្បាល ស្រីត្រីជាដល់អ្នកដំ
ណើរផ្នែកតំបន់ភ្នំនិងតំបន់សមុទ្រ។





និមិត្តសញ្ញាសេវាកម្មសម្រាប់ភ្ញៀវនៅសណ្ឋាគារ ប៉ាន់ស្កីសុខា

- កន្លែងទិញតាំង
- បន្ទប់ទឹក
- កន្លែងទស្សនាទេសភាព
- កន្លែងទស្សនាគ្រួសារចាប់អារម្មណ៍
- កន្លែងក្តីយកប្រាក់
- អាងហែលទឹក
- អាជីវកម្មផ្ទះ
- កន្លែងបន្តស្រវឹង
- សន្តិសុខ
- អនុស្សាវរីយ៍ដ៏ល្អ
- កន្លែងបោះបង់
- កន្លែងហាត់ប្រកួត
- ចំណីអាហារ
- និង រយៈពេលវែង

9 ទីតាំងត្រួតពិនិត្យ
គឺជាទីកន្លែងត្រួតពិនិត្យដើម្បី
ការពារសុវត្ថិភាព។

10 រង្វង់មូលដ្ឋប័ណ្ណបង់ប្រាក់
គឺជាផ្លូវបំបែកជាពីរ ដែលមានគោល
ដៅទៅកាន់ប័ណ្ណបង់ប្រាក់យាយ
ម៉ៅ បឹងលើភ្នំ និងសណ្ឋាគារ
ប៉ាន់ស្កីសុខា។

11 ប្រាសាទប្រាសាទសត្វ
កាលពីមុនទីកន្លែងនេះគឺជាអាស្រម
អ្នកតាតូចមួយដែលបានសាងសង់
ឡើងដោយពុទ្ធសាសនិកខ្មែរ។ សព្វ
ថ្ងៃនេះទីកន្លែងនេះត្រូវបានគេសាង
សង់ក្នុងរយៈពេលយូរមកហើយ
ស្រស់ដល់ពុទ្ធសាសនិក និងភ្ញៀវ
ទេសចរទាំងអស់ក្នុងការបួងសួងសុំ
សេចក្តីសុខហើយក៏ជាកន្លែង
សម្រាប់សម្រាកផងដែរ។



12 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211

13 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211

14 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211

15 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211


16 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211

17 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211

18 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211

19 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211

20 ទីតាំងបង្ហាញព្រលឹងប្លង់ម
គម្រោងការអភិវឌ្ឍន៍នៃមេរ័យដ្ឋានទាំងមូលត្រូវបាន
ដាក់ក្នុងបង្ហាញនៅទីកន្លែងនេះ។ តំបន់ខ្ពង់រាបទី១មាន
គម្រោងអភិវឌ្ឍន៍ដូចជាសណ្ឋាគារនិងកាស៊ីណូខ្នាតអន្តរ
ជាតិ កន្លែងកម្សាន្តកុមារ ហាងលក់ទំនិញ - ល - ។ តំបន់
ខ្ពង់រាបទី២មានគម្រោងអភិវឌ្ឍន៍ ដូចជា ភូមិគ្រឹះលំហែ
កាយ ផ្សារទំនើបមន្ទីរពេទ្យ មន្ទីរចាស់ជរានិងតំបន់ស្នាក់
នៅដ៏ប្រណីត - ល - ។ ភ្ញៀវអាចចូលរួមវិនិយោគជាមួយ
គម្រោងយើងខ្ញុំផងដែរ តាមរយៈ
ទូរស័ព្ទ: 097 562 6211



មិនចង់ចាប់អារម្មណ៍

1 ទីតាំងត្រួតពិនិត្យនៃរោលស្រែ៤០០
គឺជាច្រកចូលសម្រាប់ទស្សនាទេសភាពស្រែ៤០០
ដែលមានផ្កាបំពង់ក្រឡេង និងថ្មដូចជាតិជាច្រើន។
ភ្ញៀវទេសចរជាតិអាចចូលទស្សនាដោយមិនគិតថ្លៃ
ប៉ុន្តែទេសចរអន្តរជាតិត្រូវទិញសំបុត្រក្នុងតម្លៃ១២០០០
រៀល។



2 ថ្មអណ្តើក
គឺជាថ្មដូចជាតិដ៏ធំដែលមើលទៅមាន
រាងដូចជាសត្វអណ្តើក។

3 ថ្មប្រាសាទ
គឺជាកាលដ៏ធំមួយដែលមាន
ថ្មដូចជាតិជាច្រើនមើលទៅ
មានរាងដូចជាប្រាសាទ។

4 តំបន់ពាងសមាធិ
នៅមិនឆ្ងាយពីសណ្ឋាគារ ប៉ាន់ស្កីសុខា មានទីកន្លែងដែលមាន
សភាពស្មើស្មាតសម្រាប់ការពាងសមាធិ ស្ថិតនៅចំកណ្តាលព្រៃ
ព្រឹក្សាខៀវស្រងាត់ និងមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីសណ្ឋាគារ
តែប៉ុណ្ណោះ។ ភ្ញៀវនិងទទួលបានជាស្លាកកាត ផ្លូវថ្នល់ សំណង់ល្អ
សុខភាពក្រុមទាំងទទួលបានការម្ហូបស្លៀកបំពាក់បំពាក់ទៅ
ទស្សនាទីតាំងនេះ។

5 ផ្កាអំពៅព្រៃ
ទីនេះមានដើមផ្កាអំពៅព្រ

រូបសំណាកលោកយាយម៉ៅ

លោកយាយម៉ៅ ជាទេពជីតា នៃអ្នកថែរក្សា ដែលល្បីឈ្មោះក្នុងការថែរក្សាសន្តិភាព និងភាពស្ងប់សុខ នៅតំបន់ព្រៃភ្នំ នៃប្រទេសកម្ពុជា ដូចជា ខេត្តកំពត ក្រុងកែប និងក្រុងព្រះសីហនុ

សំណង់រូបសំណាកលោកយាយម៉ៅ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ និងបញ្ចប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២។

រូបសំណាកនេះ ត្រូវបានសាងសង់ឡើងពីស៊ីម៉ង់ ដែលមានកម្ពស់ ២៧,៤ ម៉ែត្រ និងទទឹង ៨ម៉ែត្រ ជារូបសំណាកដែលធំនិងខ្ពស់ជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅលើកំពូលភ្នំដែលមានរយៈកំពស់១០៧៥ម៉ែត្រ អាចមើលឃើញឆ្នេរសមុទ្រទាំងមូល។

ស្ថិតក្នុងវិធានបច្ចេកវិទ្យាសមាធិបែរព្រះគគ្រុសម្លឹងទៅកាន់ផ្នែសមុទ្រ។ បដិមាលោកយាយម៉ៅដ៏ធំសម្បើមដែលមានអានុភាពនេះ គឺជាទីកន្លែងបូជាថ្មីមួយរបស់ប្រជាជនខ្មែរដែលគោរពជឿជាក់លើព្រលឹងដែលថែរក្សាអ្នកដំណើរទាំងឡាយឲ្យមានសេចក្តីសុខនិងសុវត្ថិភាព។

អ្នកទស្សនាមិនដែលលែង ការចូលទស្សនា និងគោរពលោកយាយម៉ៅ នោះឡើយ។

គោជនីយដ្ឋានទីក្រុង្រោះពពកវិល

គោជនីយដ្ឋាននេះស្ថិតនៅតំបន់ទឹកជ្រោះពពកវិលដែល មានបម្រើអាហារបែបខ្មែរ អាហារសម្រន់ និងភេសជ្ជៈផ្សេងៗជាច្រើន។ ភ្ញៀវទាំងអស់អាចជ្រើសរើសទទួលទាន អាហារនៅបរិវេណខាងក្នុង និងខាងក្រៅនៃគោជនីយដ្ឋានទៅតាមការពេញចិត្តរបស់ពួកគាត់។



ព័ត៌មានទូទៅ **033 683 8888** | គោជនីយដ្ឋាន និងបារ **088 33 555 19**
អ៊ីម៉ែល **reservationskp@sokhahotels.com** | សម្រាប់ព័ត៌មានដំណើរកម្សាន្ត **097 729 6666**
អ៊ីម៉ែល **reckp@sokhahotels.com** | ផ្នែកលក់ **088 33 55 535**
អ៊ីម៉ែល **asm2kp@sokhahotels.com** | គេហទំព័រ **www.sokhahotels.com**

ព្រឹត្តិការណ៍ពិសេសនៅសណ្ឋាគារ ថាងស្មូគីសុខា



ចូលឆ្នាំចិន (ខែកុម្ភៈ)

សណ្ឋាគារមានសូតិសុខាតែងរៀបចំកម្មវិធីចូលឆ្នាំចិនដែលមានការសម្តែងម៉ុងសាយជាដៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀតក៏មានការសម្តែងពីតារាចម្រៀងល្បីៗ ការសម្តែងសៀក និង ការចាប់រង្វាន់ជាច្រើន ទៀត។



ពិធីដង្ហែអ្នកតា (ខែកុម្ភៈ)

ពិធីដង្ហែអ្នកតាជាពិធីបុណ្យប្រពៃណីមួយរបស់ជនជាតិចិន។ សូមចូលរួមពិធីដង្ហែអ្នកតាទាំង អស់គ្នា ដើម្បីសុំលាភ សំណាង និង សេចក្តីសុខនៅឆ្នាំថ្មី។



ព្រឹត្តិការណ៍ដាំដើមឈើ(ខែកុម្ភៈ)

ព្រឹត្តិការណ៍ដាំដើមឈើគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយធ្វើនៅលើភ្នំបូកគោ ដើម្បីជំរុញការរួមចំណែកថែរក្សាបរិស្ថានសង្គម។



ការរត់ប្រលាំងម៉ាក័តុង (ខែតុលា)

ព្រឹត្តិការណ៍ការរត់ប្រលាំងអន្តរជាតិតារក៍តណ្ហាលម៉ាក័តុង និងការប្រលាំងកង់មានសូតិសុខាជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សណ្ឋាគារមានសូតិសុខាដែលប្រព្រឹត្តទៅក្នុងគោលបំណងប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

អាគាសធាតុនៅលើភ្នំបូកគោ

ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោឬឧទ្យានជាតិភ្នំបូកគោ ដែលមានកម្ពស់1075ម៉ែត្ររៀបទៅនឹងនិរ្វ័ទឹកសមុទ្រ។ ភ្នំបូកគោល្បីឈ្មោះដោយសារតែមានអាគាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្រស់ព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់បំព្រងគ្មានឲ្យដូចក្នុងតំបន់។ អាគាស ធាតុភ្នំ បូកគោ ត្រូវបានបែង ចែកជាពីររដូវ គឺរដូវប្រាំង និងរដូវ ស្បែក។ រដូវប្រាំង ចាប់ពីខែវិច្ឆិកាដល់ខែ ឧសភា សីតុណ្ហភាព អតិបរមាពី 20 ទៅ 28 អង្សាសេ។ ចំណែក រដូវស្បែកចាប់ពីខែមិថុនាដល់ខែតុលា សីតុណ្ហភាពអតិបរមាពី 20 ទៅ 25 អង្សាសេ។ ភ្នំបូកគោ ត្រូវបានគេកោតសរសើរថាជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនិងពិសេសជាងគេក្នុងតំបន់ភាគខាងត្បូងនៃប្រទេស។ កាលពីទសវត្សឆ្នាំ1950 និងឆ្នាំ1960 ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងអភិជនខ្មែរជាច្រើនក៏ជ្រើសយកភ្នំបូកគោនេះជាកន្លែងសម្រាប់ការលម្អៃការយនារដូវក្តៅផងដែរ។ ដោយសារអាគាសធាតុនៃភ្នំបូកគោមានភាពត្រជាក់ពេញមួយឆ្នាំបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនទៅលេងកំសាន្តនៅភ្នំបូកគោ។ ភ្ញៀវអាចបោះដំរីនៅកែវបឹងលើភ្នំជាមួយក្រុមគ្រួសារ មិត្តភក្តិឬក្រុមការងារ ទទួលយកនូវបទពិសោធន៍នៃការបោះដំរីដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុនមក ។ជាមួយគ្នានេះដែរ ភ្ញៀវក៏អាចរីករាយជាមួយនឹងការកំសាន្តនៅលើទឹកជាច្រើនប្រភេទទៀត ដូចជា ការជិះទាទឹក ការជិះទូកកាយ៉ាក ការជិះទូកកាណូ និងការស្តេចត្រីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវក៏អាចធ្វើដំណើរកំសាន្តកាត់ព្រៃទស្សនាទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងខ្សល់អាគាសរលូបរស្មីទូ ដែលគ្មានកន្លែងណាអាចប្រៀបប្រដូចបាន។ មិនឆ្ងាយពីសណ្ឋាគារ ឋានសួគ៌សុខា មានទីកំលាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែលភ្ញៀវអាចធ្វើសមាធិបន្តរអារម្មណ៍ ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្តកែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លា និងរក្សាភាពរាយនឹងទឹកចិត្តឲ្យមានថាមពលរំលឹកវាបានផងដែរ។

ភ្នំបូកគោជារមណីយដ្ឋានសុខភាព

ភ្នំបូកគោ ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានបែបសុខភាពជួយព្យាបាលជំងឺដោយធម្មជាតិដល់អ្នកមកកម្សាន្ត។ អាគាសធាតុត្រជាក់ និងខ្សល់អាគាសរស្មីទូ ជួយដល់ការបង្កើតគ្រាប់ឈាមក្រហម សួត បេះដូង ផ្លូវដង្ហើម ប្រព័ន្ធប្រសាទ បង្កើនកម្លាំង និងសុខភាព។ និពន្ធ/ ប្រភពៈ បណ្ឌិត Vallete នាយកសេវាសុខាភិបាលកម្ពុជា ១៩២៥



ការប្រកួតបង្ហោះខ្សែ (ខែធ្នូ)

ព្រឹត្តិការណ៍ប្រកួតបង្ហោះខ្សែជាកីឡាដ៏មានប្រជាប្រិយហើយវាបានក្លាយជាសកម្មភាពដែលមានលក្ខណៈពិសេសមួយក្នុងវិស័យទេសចរណ៍ ដែលផ្តល់នូវសុខភាពភាពសប្បាយរីករាយតាមរយៈការចូលរួមជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ។



ពិធីបុណ្យល្អាអែល (២៥ ខែធ្នូ)

រីករាយជាមួយការគូបតែងដើមឈើល្អាអែលដ៏ធំនៅក្នុងពិធីបុណ្យល្អាអែល។សណ្ឋាគារឋានសួគ៌សុខាក៏មានរៀបចំអាហារចិ្ចល្អាអែលដ៏មានឱបារស និង ការសម្តែងផ្ទាល់ពីតារាចម្រៀងល្បីឈ្មោះ ការសម្តែងសៀក និង ល្បែងកីម្យាន្តជាច្រើនទៀត។



ព្រឹត្តិការណ៍ចូលឆ្នាំសកល (៣១ ខែធ្នូ)

រីករាយជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ និងការរាប់ពេលវេលាថយក្រោយជាមួយយើងខ្ញុំទាំងអស់គ្នាដើម្បី ស្វាគមន៍ការចូលមកដល់នៃឆ្នាំថ្មី។

ប្រវត្តិសាស្ត្រ

ភ្នំបូកគោស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត ហើយត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូល្លស នៅឆ្នាំ១៩១៧ ក្នុងរាជ្យកាលៈព្រះបាទ ស៊ីសុវត្ថិមុនីវង្ស និងត្រូវបានអភិវឌ្ឍន៍ឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ១៩២១។ នៅដំឡូងពេលនោះ ភ្នំបូកគោគឺជាទីកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់អភិជនបារាំង និងរាជវង្សានុវង្ស។ក្នុងសម័យសង្គមរាស្ត្រនិយម គេបានកសាងសំណង់អគារ ជាច្រើនដែលត្រូវបានគេហៅថា“បុរីភ្នំបូកគោ”។

រហូតមកដល់សព្វថ្ងៃនេះ ភ្នំបូកគោមានអាយុកាលជិតមួយសតវត្ស ដែលបន្សល់ទុកនូវសំណង់អគារបុរាណពីសម័យអាណានិគមបារាំងជាច្រើន ដូចជា ឡី បូកគោ ផារឡេស ព្រះវិហារកាតូលិកចាស់ ដំណាក់ស្ថាវ្យៅ ដំណាក់ព្រះបាទមុនីវង្សឬដំណាក់ស្តេច វត្តសំពៅព្រាំជាដើម ។

ភ្នំបូកគោ ត្រូវបានគេកោតសរសើរថាជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនិងពិសេសជាងគេក្នុងតំបន់ភាគខាងត្បូងនៃប្រទេស កម្ពុជា។

ព្រះវិហារកាតូលិកចាស់

ព្រះវិហារកាតូលិកចាស់ បានសាងសង់នៅសម័យអាណានិគមបារាំង នៅដើមឆ្នាំ 1920។ ក្បាច់ក្បូររចនាបស់ វិហារចំណាស់មួយនេះ នៅរក្សាសម្រស់ដដែល ដូនតៀវទេសចរទស្សនា។ ទីកន្លែងដែលមានទេសភាពស្រស់ស្អាតបំផុតនៅពេលថ្ងៃរៀបលិច មិនត្រឹមតែប៉ុណ្ណោះ ក៏ជាកន្លែង ដ៏ល្អសម្រាប់ការថតរូបមុនអាពាហ៍ពិពាហ៍ផងដែរ ។

វត្តសំពៅព្រាំ

វត្តសំពៅព្រាំ ត្រូវបានដាក់ឈ្មោះតាមរយៈថ្មប្រាំផ្ទាំងដុះឡើង មានរាងដូចជាសំពៅសម័យបុរាណប្រាំតម្រៀប តៗគ្នា។ វត្តនេះដែរ បានសាងសង់ឡើងដោយ ព្រះបាទមុនីវង្ស ហើយនៅខាងក្រោយវត្ត មានទេសភាព ផ្នែសមុទ្រពណ៌ខៀវខ្ចី និង ព្រៃឈើដ៏ស្រស់ស្អាត។ វត្តសំពៅព្រាំគឺជារត្នដែលស្ថិតនៅខ្ពស់ជាងគេបំផុតនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅកំពស់ 1,075ម៉ែត្ររៀបទៅនឹងនិរ្វ័ទឹកសមុទ្រ។

